



ព័ត៌មានអំពីវីរុសកូរ៉ូណា (COVID-19)

និងសាលារៀន -

ព័ត៌មានសម្រាប់ឪពុកម្តាយ និងសិស្ស

រដ្ឋាភិបាលអូស្ត្រាលីទាំងអស់ - ទាំងរដ្ឋាភិបាលសហព័ន្ធ រដ្ឋ និងដែនដី - ទទួលស្គាល់អំពីសារៈសំខាន់នៃការអប់រំ និងប្តេជ្ញាចិត្តជួយគាំទ្រដល់ការរៀនសូត្ររបស់សិស្សក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃ COVID-19 ។

រដ្ឋាភិបាលនៃរដ្ឋ និងដែនដី និងអាជ្ញាធរផ្នែកមិនមែនរដ្ឋាភិបាលទទួលខុសត្រូវលើការគ្រប់គ្រង និងធ្វើសេចក្តីសម្រេចចិត្តផ្នែកប្រតិបត្តិការសម្រាប់សាលារៀនរបស់ពួកគេ។ សម្រាប់ព័ត៌មានអំពីរបៀបដែលសាលារៀននៅក្នុងតំបន់របស់អ្នកឆ្លើយតបទៅនឹង COVID-19 សូមទាក់ទងទៅសាលារៀនរបស់អ្នកជាមុនសិន និងធ្វើតាមដំបូន្មានពីរដ្ឋាភិបាលនៃរដ្ឋ ឬដែនដីរបស់អ្នក។ គំណទោកាន់គេហទំព័រការអប់រំរដ្ឋាភិបាលតាមរដ្ឋ និងដែនដីមានដូចខាងក្រោម៖

- [Australian Capital Territory](#)
- [New South Wales](#)
- [Northern Territory](#)
- [Queensland](#)
- [South Australia](#)
- [Tasmania](#)
- [Victoria](#)
- [Western Australia](#)

រដ្ឋាភិបាលនៃរដ្ឋ និងដែនដីបានយល់ព្រមថាសេចក្តីសម្រេចចិត្តនានាអំពីរបៀបឆ្លើយតបទៅនឹង COVID-19 នៅក្នុងសាលារៀននានានឹងត្រូវបន្តជូនដំណឹងដោយអ្នកជំនាញ មន្ត្រីផ្នែកសុខភាពសាធារណៈដែលមានមូលដ្ឋាននៅតាមរដ្ឋ និងថ្នាក់ជាតិ និងដំបូន្មានស្តីពីការអប់រំ។

ការកាត់បន្ថយហានិភ័យសំខាន់នៃការឆ្លង COVID-19 នៅក្នុងសាលារៀន

នៅថ្ងៃទៅ **24 ខែមេសា ឆ្នាំ 2020** គណៈកម្មាធិការចម្បងក្នុងកិច្ចការពារសុខភាពប្រជាជនអូស្ត្រាលី (AHPPC) បានផ្សព្វផ្សាយអំពី [ដំបូន្មានសុខភាព \(health advice\)](#) ទាក់ទងនឹងការកាត់បន្ថយហានិភ័យសំខាន់នៃការឆ្លង COVID-19 នៅក្នុងសាលារៀន។ ការណែនាំ និងដំបូន្មានដែលអាចអនុវត្តបាននេះ ត្រូវបានរៀបចំឡើងសម្រាប់អ្នកដឹកនាំសាលារៀន ដោយទាក់ទងជាមួយកុមារ ឪពុកម្តាយ គ្រូបង្រៀន និងបុគ្គលិកជំនួយ ដើម្បីកាត់បន្ថយហានិភ័យឱ្យកាន់តែទាបថែមទៀតនៃការឆ្លងវីរុសកូរ៉ូណា (COVID-19) នៅក្នុងសាលារៀនក្នុងអំឡុងការឆ្លងរាលដាលនៃ COVID-19។

ជាសង្ខេបកិច្ចការមួយចំនួនដែលត្រូវពិចារណារួមមាន៖

- **សម្រាប់ឪពុកម្តាយ៖** ប្រសិនបើកូនរបស់អ្នកឈឺ ពួកគេមិនត្រូវទៅសាលារៀនទេ។ អ្នកត្រូវតែរក្សាទុកពួកគេឱ្យនៅផ្ទះ និងនៅឆ្ងាយពីអ្នកដទៃ។ សូមរក្សាគម្លាតរាងកាយពីឪពុកម្តាយផ្សេងទៀត

និងពីគ្រូបង្រៀន នៅពេលទៅសាលារៀន រួមមាននៅពេលជូនកូនរបស់ទៅសាលារៀន
និងពេលទៅយកកូនរបស់អ្នក។

- **សម្រាប់កូនៗ:** សូមប្រាប់ឪពុកម្តាយ អាណាព្យាបាល គ្រូបង្រៀនរបស់អ្នក ប្រសិនបើអ្នកមានអារម្មណ៍ឈឺ។
- **សម្រាប់គ្រូបង្រៀន:** សូមកុំមកធ្វើការ ប្រសិនបើអ្នកឈឺ ឬអ្នកជាមនុស្សស្ថិតនៅក្នុងប្រភេទងាយរងគ្រោះ។
- **សម្រាប់មនុស្សពេញវ័យ:** ហានិភ័យនៃការឆ្លងច្រើនបំផុតនៅក្នុងបរិស្ថានសាលារៀនគឺរាងមនុស្សពេញវ័យ។ រាជាការសំខាន់បំផុតដែលគ្រូបង្រៀន និងឪពុកម្តាយត្រូវរក្សាគម្លាតរាងកាយដូចគ្នា ក្នុងចំណោមពួកគេ និងរក្សាគម្លាតរាងកាយពីគ្នាទៅវិញទៅមកពេលនៅសាលារៀន។

អនាម័យ

សិស្សត្រូវបានរៀនឱ្យ:

- លាងដៃរបស់អ្នកឱ្យបានញឹកញាប់ជាមួយនឹងសាប៊ូ និងទឹក រួមទាំងនៅមុនពេល និងក្រោយពេលបរិភោគ និងក្រោយពេលទៅបន្ទប់ទឹក។
- ប្រើប្រាស់វត្ថុលាងដៃអនាម័យ។
- គ្របការក្អក និងកណ្តាស់របស់អ្នក ដោយប្រើដៃរបស់អ្នក ឬក្រដាសអនាម័យ (មិនប្រើដៃរបស់អ្នកទេ)។
- បោះចោលក្រដាសអនាម័យដែលប្រើហើយរបស់អ្នកចូលទៅក្នុងធុងសម្រាមក្លាម ហើយបន្ទាប់មកត្រូវលាងដៃរបស់អ្នក។
- ព្យាយាមកុំប៉ះមាត់ ឬមុខរបស់អ្នក។
- កុំកាន់ដៃ ឬចាប់ដៃអ្នកផ្សេងទៀត។
- ព្យាយាមរក្សាចម្ងាយកាន់តែឆ្ងាយជាងធម្មតា រវាងអ្នកផ្ទាល់ និងអ្នកដទៃ។
- ជៀសវាងការឈរគ្រងជួរគ្នា។
- ទាក់ទងទៅអ្នកដទៃទៀត ប្រសិនបើអ្នកមានអារម្មណ៍ជញ្ជូចបំប៉ន។

ការរៀបចំចាត់ចែងសម្រាប់មធ្យមសិក្សាជាន់ខ្ពស់ និងការទទួលបានឱ្យចូលរៀននៅសកលវិទ្យាល័យ

នៅថ្ងៃទៅ 7 ខែមេសា ឆ្នាំ 2020 រដ្ឋមន្ត្រីអប់រំតាមរដ្ឋ និងដែនដីបានលំព្រមថាសិស្សនៅមធ្យមសិក្សាជាន់ខ្ពស់ (សិស្សថ្នាក់ទី 12) នឹងអាចទទួលបានវិញ្ញាបនបត្រមធ្យមសិក្សាជាន់ខ្ពស់នៅឆ្នាំនេះ ហើយវិញ្ញាបនបត្រនោះនឹងជួយសម្រួលឱ្យពួកគេចូលរៀននៅសកលវិទ្យាល័យ ធ្វើការអប់រំបន្ថែម និងរកការងារធ្វើ។

NAPLAN

ចាប់ពីថ្ងៃទី 20 ខែមីនា ឆ្នាំ 2020 រដ្ឋមន្ត្រីអប់រំបានសម្រេចចិត្តថា NAPLAN នឹងមិនដំណើរការទេនៅក្នុងឆ្នាំ 2020 នេះទេ។ NAPLAN ត្រូវបានកំណត់ពេលធ្វើពីថ្ងៃទី 12 ដល់ 22 ខែឧសភា ឆ្នាំ 2020។

ការសម្រេចចិត្តមិនដំណើរការ NAPLAN នៅក្នុងឆ្នាំ 2020 នេះត្រូវបានធ្វើឡើងដើម្បីជួយដល់ថ្នាក់ដឹកនាំសាលា គ្រូបង្រៀន និងបុគ្គលិកដ៏ឆ្លាតវៃក្នុងការយកចិត្តទុកដាក់លើសុខុមាលភាពរបស់សិស្ស និងនិរន្តរភាពនៃការអប់រំ។

NAPLAN គឺជាការវាយតម្លៃថ្នាក់ជាតិ ដែលធ្វើតេស្តលើសមត្ថភាពរបស់សិស្សនៅក្នុងផ្នែកប៊ីគីអក្សរភាពមានការអាន ការសរសេរ និងកតិកាភាសា (ការប្រកបពាក្យ វេយ្យាករណ៍ និងវណ្ណយុត្តិ) —និងក្នុងលេខនពន្ធ ។ សាលារៀននៅក្នុងរដ្ឋ និងដែនដីទាំងអស់បានគ្រប់គ្រង NAPLAN នៅក្នុងខែឧសភាជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ 2008 មក។